

ការបង់បុព្ទលាក ធានាផ័រន

១. ការផ្តល់ទីក្រុងតាមរយៈធនាគារ

២. ការបង់បុព្ទលាកធានាផ័រនតាមរយៈ ABA Mobile

៣. ការផ្តល់ទីក្រុងតាមរយៈ វិដោយ

៤. សេវាបញ្ជាផិត្យយ៉ាងរយៈតាមរយៈគណនឹធនាគារបស់លោកអ្នក


៥. ការបង់បុព្ទលាកធានាផ័រនតាមរយៈ ACLEDA ToanChet

៦. ការទូទាត់ជាសាច់ប្រាក់នៅ ធនាគារ នៃសិលីជាតា ប្រធានាគារផ្សេង*

៧. ការទូទាត់ជាមួលប្រើបានបច្ចេកនៅ ធនាគារ នៃសិលីជាតា ប្រធានាគារផ្សេង*

៨. ការទូទាត់ជាសាច់ប្រាក់ ប្រមួលប្រើបានបច្ចេកនៅមួយមណ្ឌលផ្លូវលេខ និង របស់ក្រុមហ៊ុន ព្រឹងឯនសលកម្ពុជា

៩. ការបង់បុព្ទលាកធានាផ័រនតាមរយៈ Sathapana Mobile



ជម្រើសនៃការបង់បុញ្ញលាកដានវាំចេរអបស់អ្នក

៤. សេវាបញ្ជាផិន្ទុយ៉ាមរយៈគណនីផនាលារ របស់លោកអ្នក

- ប្រសិនបើលក្ខណនាគាល់ត្រូវបានដាក់ជាមួយនឹងជនភាគរ និងសុខីជាប់ពាណិជ្ជកម្ម និងបានបង្ហាញពីការបង្កើតរបស់ជនភាគរ និងសុខីជាប់ពាណិជ្ជកម្ម
 - ជំហានទី ១៖ បំពេញបែបទទេរគ្រាយអចិន្តកម្មរបស់ជនភាគរ និងសុខីជាប់ពាណិជ្ជកម្ម
 - ជំហានទី ២៖ បញ្ចូនបែបទទេរគ្រាយអចិន្តកម្មរបស់ជនភាគរ ដើម្បីធ្វើប្រតិបត្តិការនេះ
 - ប្រសិនបើផ្តល់ការងារជាបន្ទាន់ជាមួយនឹងជនភាគរ ដើម្បីបង្កើតរបស់ជនភាគរ និងសុខីជាប់ពាណិជ្ជកម្ម
 - ជំហានទី ៣៖ បំពេញបែបទទេរគ្រាយអចិន្តកម្មនៅជនភាគរបស់លោកអ្នកបង្កើតរបស់ជនភាគរ និងសុខីជាប់ពាណិជ្ជកម្ម
 - ជំហានទី ៤៖ បញ្ចូនបែបទទេរគ្រាយអចិន្តកម្មរបស់ជនភាគរ ដើម្បីបង្កើតរបស់ជនភាគរ និងសុខីជាប់ពាណិជ្ជកម្ម

កំណត់ស្មានលំ៖
គឺជានីរបស់លោកអ្នកចាំបាច់ត្រូវមានទឹកប្រាក់គ្រប់គ្រាន់សង្រាប់
ប្រតិបត្តិការនេះ។ ការផ្តល់ទឹកប្រាក់ថ្មីនូវកណ្តាលីនីរបស់ ក្រុមហ៊ុន
ផ្ទាល់នូវសលាកម្មជាអាជាគប្រើយៈពេលព្យួនដែលត្រូវតាមលក្ខណៈ

៥. ការបង្កើតរបស់អាជីវកម្ម: ACLEDA ToanChet

- ដើម្បីអាមេរិកការបង់បញ្ជូនភាពនាក់វាប់រងមកក្រុមហុង
ព្រឹត្តិនសលកម្មជាតាមរយ: ACLEDA ToanChet ដាន
លោកអ្នកក្រុមហ៊ុននៃខែត្រាំង

 - . គណនីនៅក្រុមហ៊ុន ACLEDA
 - . កម្មិតិ៍ ACLEDA ToanChet នៅក្នុងទូរសព្ទ
ប្រចេងបន្ថែមសំលោកអ្នក

លោកអ្នកក្រុមហ៊ុនដើម្បីការបង់បញ្ជូនភាពនាក់វាប់រងមកក្រុមហុង
ព្រឹត្តិនសលកម្មជាតាមរយ: ACLEDA ToanChet
ដោយអនុវត្តតាមវិធីផ្តើមខាងក្រោមខាងក្រោម៖

 - ជំហានទី ១៖ បើកកម្មិតិ៍ ACLEDA ToanChet
 - ជំហានទី ២៖ ព្រឹត្តិនសេសយក “ទូទាត់វិភាគយេត្ត”
 - ជំហានទី ៣៖ រាយបញ្ហាលេខួចសម្រាត់របស់លោកអ្នក
 - ជំហានទី ៤៖ ព្រឹត្តិនសេសយក “វិភាគយេត្តក្រុមហុងជាតាក់វាប់រង”
 - ជំហានទី ៥៖ ព្រឹត្តិនសេសយក “ក្រុមហុងព្រឹត្តិនសលកម្មជាតាំង”
 - ជំហានទី ៦៖ រាយបញ្ហាលេ ប្រព្រឹត្តិនសេសលេខពេក្តុំស្តីសំ
ប្បូលេខបណ្តុំសន្យាតាក់វាប់រង
 - ជំហានទី ៧៖ រាយបញ្ហាលេចំនួនទីក្រោកបញ្ជូនភាពនាក់វាប់រង
ដែលត្រូវបង់
 - ជំហានទី ៨៖ ចុចចិត្តុតុ “យល់ព្រម”
 - ជំហានទី ៩៖ សុខពិនិត្យមិនមែនពីមានឡើងវិញ្ញុមុនពេលចុចចិត្តុតុ
“យល់ព្រម” មួនទេតែ

៦. ការទូទន់ទាត់ជាសាច់ប្រាក់នៅ ធនាគារ និងសីលិយ៍ជាប្រធានាគារផ្លូវ*
* ត្រូវបានរៀបចំឡើង

- ជំហានទី ១៖ បំពេញចិត្តបង្កើតរបស់អ្នករាយការនៃរបស់
ជនាគារ នូវសិល្បៈជាតិ

ជំហានទី ២៖ បញ្ជូនចិត្តបង្កើតរបស់អ្នករាយការនៃរបស់
ដើម្បីគ្រប់គ្រាល់ការងារនេះ

៧. ការទូទនាក់ជាមួលយុវជនបច្ចេកទេស ធនាគារ និងសំណើជាបុណ្យនាគារផែង

- ជំហានទី ១៖ បំពេញបែបចនបង្កើតផ្តលាការនាមវាប់រដ
របស់ធនាគារ

ជំហានទី ២៖ បញ្ជានបែបចនក្រោមដាមួយនឹងមូលបច្ចេក
ឡើកាន់ធនាគារដើម្បីធ្វើប្រតិបត្តិការនេះ

៨. ការទូទន់ជាសាច់ប្រាក់ បង្កាមូលដ្ឋានបគ្គ
នៅឯមជ្រើមណ្ឌលផ្លូវសេវាខ័ណ្ឌិជនរបស់
ក្រុមហ៊ុន ព្រឹត្តិនសលកម្ពុជា

ជម្រើសនៃការបង់បញ្ជូនភាពតាមវាត់រងរបស់អ្នក

៤. ការបង់បញ្ជូនភាពតាមវាត់រងតាមរយៈ Sathapana Mobile

- ដើម្បីអាចធ្វើការបង់បញ្ជូនភាពតាមវាត់រងមកក្រុមហ៊ុន
ព្រឹត្តិនសលកម្មជាតាមរយៈ Sathapana បាន លោកអ្នកត្រូវមាននេះ
- គណនីនៃនាគារ Sathapana
 - កម្មវិធី Sathapana Mobile នៅក្នុងទូរសព្ទ របស់លោកអ្នក
- លោកអ្នកអាចធ្វើការបង់បញ្ជូនភាពតាមវាត់រងមកក្រុមហ៊ុន
ព្រឹត្តិនសលកម្មជាតាមរយៈ Sathapana Mobile ដោយអនុវត្ត
តាមវិធីផ្តល់ខាងក្រោម៖
- ជំហានទី ១៖ ចូលរួមក្នុង Sathapana Mobile
 - ជំហានទី ២៖ ចូលរួមក្នុង “ទូទាត់ប្រាក់”
 - ជំហានទី ៣៖ រាយបញ្ហាល “លេខកូដសម្រាត់” របស់លោកអ្នក
 - ជំហានទី ៤៖ ចូលរួមក្នុង “ដាក់វាត់រង”
 - ជំហានទី ៥៖ ចូលរួមក្នុង “Prudential Cambodia”
 - ជំហានទី ៦៖ រាយបញ្ហាល លេខពាក្យស្សីសំបុត្រ
 - ជំហានទី ៧៖ រាយបញ្ហាលចំនួនទីក្រោតបញ្ជូនភាពតាមវាត់រង
ដែលត្រូវបង់
 - ជំហានទី ៨៖ ចូលរួមក្នុង “គណនី” របស់អ្នក
 - ជំហានទី ៩៖ ចូលរួមក្នុង “បន្ទាប់”
 - ជំហានទី ១០៖ សូមពិនិត្យមើលព័ត៌មានឡើងវិញ
 - ជំហានទី ១១៖ រាយបញ្ហាល “លេខកូដសម្រាត់” របស់លោកអ្នក
 - អនុវត្តន៍ងចូលរួមក្នុង “បញ្ហាក់”
 - ជំហានទី ១២៖ រាយបញ្ហាល “លេខកូដសម្រាត់” របស់លោកអ្នក
 - អនុវត្តន៍ងចូលរួមក្នុង “បញ្ហាក់”

* ចំណាំ ជនាគារដែលបានក្នុងអាជីថិតទូទាត់បញ្ជូនភាពតាមវាត់រងរួមមាននេះ
ជនាគារ ការណាមីយ៉ា ជនាគារ កម្មជាសាធារណៈ ជនាគារ ក្នុងពាណិជ្ជ និងជនាគារ JTrush Royal។